

តើខ្ញុំគួរស្នើសុំ SSI ?

SSI (ឬ ចំណូលបំពេញបន្ថែមដើម្បីសន្តិសុខ) គឺជាជំនួយទឹកប្រាក់ប្រចាំខែដល់ពលរដ្ឋដែលត្រូវការជា ចាំបាច់។

SSI គឺសម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ និងមនុស្សគ្រប់វ័យដែលមានពិការភាព ធ្ងន់ធ្ងរ រួមទាំងកុមារផង។ SSI គឺសម្រាប់អ្នកដែលគ្មានប្រវត្តិធ្វើការច្រើន។ ដើម្បីមានសិទ្ធិទទួល SSI អ្នក ត្រូវតែមានចំណូលតិចតួច ឬគ្មានចំណូលសោះ និង មានធនធានបន្តិចបន្តួច។

អ្វីជាផលប្រយោជន៍នៃ SSI?

ប្រាក់ជំនួយប្រចាំខែអតិបរមានៅ Pennsylvania ក្នុងឆ្នាំ 2019 គឺ \$771 សម្រាប់បុគ្គលម្នាក់ (ឬ \$1,157 សម្រាប់គូស្វាមីភរិយា) រួមនឹងប្រាក់ជំនួយបន្ថែម ពី Pennsylvania ចំនួន \$22.10 (ឬ \$33.30 សម្រាប់ គូស្វាមីភរិយា)។ បើអ្នកទទួល SSI នៅ Pennsylvania អ្នកគួរតែអាចទទួល Medicaid ដោយស្វ័យប្រវត្តិ និងមានសិទ្ធិទទួល SNAP (ហ្វូតស្តែម) ផងដែរ។

តើខ្ញុំអាចស្នើសុំ SSI ដូចម្តេច?

- **ទូរសព្ទ:** អ្នកអាចហៅទូរសព្ទទៅលេខ 1-800-772-1213 (TTY 1-800-325-0778) ពីថ្ងៃចន្ទដល់ថ្ងៃ សុក្រ ពីម៉ោង 7 a.m. ដល់ 7 p.m. ដើម្បីរៀបចំការណាត់ជួប។
- **ការជួបផ្ទាល់:** អ្នកក៏អាចស្នើសុំ SSI ដោយធ្វើដំណើរទៅកាន់ការិយាល័យសន្តិសុខសង្គមក្នុងស្រុក របស់អ្នកផងដែរ។ អ្នកអាចប្រើ “មុខងាររកការិយាល័យសន្តិសុខសង្គម” ដើម្បីរកការិយាល័យ នោះ៖ <https://secure.ssa.gov/ICON/main.jsp>
- **តាមបណ្តាញអ៊ីនធើណិត:** អ្នកអាចស្នើសុំ SSI តាមបណ្តាញអ៊ីនធើណិតក្នុងករណីខ្លះប៉ុណ្ណោះ។ ដើម្បី ធ្វើដូច្នោះ អ្នក៖
 - ត្រូវតែមានអាយុពី 18 ទៅ 65 ឆ្នាំ;
 - មិនធ្លាប់បានរៀបការ;
 - មិនពិការភ្នែក;
 - គឺមានសញ្ជាតិអាមេរិកដែលរស់នៅក្នុងរដ្ឋណាមួយក្នុងចំណោមរដ្ឋទាំង 50, ស្រុក Columbia ឬ Northern Mariana Islands;
 - មិនធ្លាប់បានស្នើសុំ ឬទទួលប្រាក់ជំនួយ SSI ពីមុន; និង
 - កំពុងស្នើសុំ ការធានារ៉ាប់រងពិការភាពពីសន្តិសុខសង្គម (SSDI) ក្នុងពេលតែមួយនឹងការ ទាមទារ SSI របស់អ្នក។

បើអ្នកត្រូវការអ្នកបកប្រែភាសា អ្នកមានសិទ្ធិស្នើសុំអ្នកបកប្រែម្នាក់នៅការិយាល័យសន្តិសុខសង្គម។



Center City Office:
 1242 Chestnut St. | Philadelphia, PA 19102-2505 | ទូរសព្ទ៖ 215-981-3700 | clsphila.org

North Philadelphia Law Center:
 1410 West Erie Ave. | Philadelphia, PA 19140-4136 | ទូរសព្ទ៖ 215-227-2400

តើខ្ញុំគួរធ្វើអ្វី បើខ្ញុំត្រូវបានគេមិនឱ្យ SSI ?

ប្តឹងតវ៉ាភ្លាមៗ បើអ្នកត្រូវបានគេមិនឱ្យ SSI - ចូរកុំរង់ចាំយូរ!

ពេលខ្លះ រដ្ឋបាលសន្តិសុខសង្គម (SSA) មានការភ្លេចប្រឡំ ក្នុងការ មិនឱ្យ SSI ដល់អ្នក។ អ្នកគួរតវ៉ាភ្លាមៗ មុនពេលព្យាយាមទៅរកមេធាវី។

រាប់ចាប់ពីខែមេសា ឆ្នាំ២០១៩ទៅ អ្នកនឹងត្រូវប្តឹងតវ៉ាដងដើម្បីឡើងសវនាការជាមួយចៅក្រម។ ការប្តឹងតវ៉ាលើកតំបូងហៅថា ការពិចារណាឡើងវិញ ។ SSA នឹងពិនិត្យមើលសំណុំរឿងរបស់អ្នកសារជាថ្មី។ បើសិនជាអ្នកត្រូវបានបដិសេធម្តងទៀតបន្ទាប់ពីជំហាននេះ សូមកុំបោះបង់ - ប្តឹងតវ៉ាម្តងទៀតសម្រាប់សវនាការជាមួយចៅក្រម។

រាល់ពេលដែលអ្នកប្តឹងតវ៉ា អ្នកមានពេល **60ថ្ងៃ** ដើម្បីសុំអោយរដ្ឋបាលសន្តិសុខសង្គម (SSA) ធ្វើការពិចារណាឡើងវិញអំពីសេចក្តីសម្រេចនៃការមិនអោយ SSI មកអ្នក។ បើសិនជាបច្ចុប្បន្នអ្នកកំពុងទទួល SSI ហើយអ្នកត្រូវបានគេកាត់ផ្តាច់ប្រាក់ជំនួយនេះ អ្នកត្រូវប្តឹងតវ៉ា **ក្នុងពេល10ថ្ងៃ** នៃការសម្រេចចិត្តនោះ ទើបអ្នកអាចរក្សាការទទួលប្រាក់ជំនួយដដែល ខណៈពេល SSA កំពុងធ្វើសេចក្តីសម្រេចចិត្តលើសំណុំរឿងរបស់អ្នក។

របៀបទទួលជំនួយ

បើអ្នកត្រូវបានគេមិនឱ្យ SSI ដោយសារតែ SSA គិតថា អ្នកមិនពិការ អ្នកអាចមក Community Legal Services (សេវាច្បាប់សហគមន៍) ដោយផ្ទាល់៖

1410 West Erie Avenue
Philadelphia, PA 19140

ឬ

1424 Chestnut Street
Philadelphia, PA 19102

ចន្ទ, ពុធ & សុក្រ
9:00 a.m. - 12:00 p.m.

ចន្ទ - សុក្រ
9:00 a.m. - 12:00 p.m.

ការណែនាំទូទៅ

- **រក្សាការជួបវេជ្ជបណ្ឌិតនិងអ្នកព្យាបាលអ្នកជាប្រចាំ** SSA ត្រូវការភស្តុតាងដែលថាអ្នកនៅតែពិការ។ វាមានសារៈសំខាន់ណាស់ក្នុងការជួបវេជ្ជបណ្ឌិតនិងអ្នកព្យាបាលអ្នកជាប្រចាំ ដើម្បីផ្តល់ជូន SSA នូវព័ត៌មានដែលគេត្រូវការ ដើម្បីធ្វើសេចក្តីសម្រេចចិត្ត។
- **ប្រមូលឯកសារទាំងអស់ពីសាលារៀននិងវេជ្ជបណ្ឌិត** កំណត់ត្រាសុខភាពនិងសាលារៀនមានសារៈសំខាន់ណាស់សម្រាប់សំណុំរឿង SSI របស់អ្នក។ សូមទុកឯកសារទាំងអស់ពីវេជ្ជបណ្ឌិតនិងសាលារៀនក្នុងកន្លែងមានសុវត្ថិភាព ហើយយកទៅជាមួយនៅពេលប្រជុំរបស់អ្នក។
- **ប្រាប់ SSA បើអ្នកផ្លាស់ទីលំនៅ** SSA នឹងផ្ញើជូនអ្នកនូវលិខិតផ្សេងៗ នៅពេលខ្លួនត្រូវពិនិត្យសំណុំរឿងរបស់អ្នក។ វាមានសារៈសំខាន់ណាស់ដែលឱ្យពួកគេដឹងពីអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក ដូច្នោះអ្នកអាចឆ្លើយតបយ៉ាងរហ័ស និង ជៀសវាងការខកខានធ្វើតាមកាលបរិច្ឆេទកំណត់។



Center City Office:
1424 Chestnut St. | Philadelphia, PA 19102-2505 | ទូរស័ព្ទ៖ 215-981-3700 | clsphila.org
North Philadelphia Law Center:
1410 West Erie Ave. | Philadelphia, PA 19140-4136 | ទូរស័ព្ទ៖ 215-227-2400